

FEATURES

- Pay for goods and services via POS terminals where the MasterCard logo is displayed nationwide and around the world such as: shopping mall, clothing stores, hotels, gas stations, hospitals, travel agencies etc...
- Online shopping and payment
- Cash withdrawal via any ATMs worldwide where MasterCard logo is displayed



**ប័ណ្ណម៉ាស្ត័រកាតអេស៊ីលីដា
ACLEDA Mastercard card**

Contactless

**មធ្យោបាយទូរាត់កាន់តែឆាប់រហ័ស
Faster by tapping your card to pay**



សម្រាប់ព័ត៌មានបន្ថែម សូមស្កែនទីនេះ
For more information, please scan here.

សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងការិយាល័យទំនាក់ទំនងអតិថិជន ២៤ម៉ោង
For ACLEDA Bank services requirements or more information, please contact our 24-hour customer service:
+855 (0)23 994 444
+855 (0)15 999 233
អ៊ីម៉ែល: inquiry@acledabank.com.kh
វេបសាយ: www.acledabank.com.kh

ធនាគារ អេស៊ីលីដា មានទទួលបម្រើសេវាកម្មបន្ថែម នៅព្រឹកថ្ងៃសៅរ៍ ចាប់ពីម៉ោង 7:30នាទីព្រឹក រហូតដល់ ម៉ោង 11:30ថ្ងៃត្រង់ ដូចជា: វេសស្ទីនយូអ្វីន, ផ្ទេរប្រាក់ក្នុងស្រុក, ទិញមូលប្បទានប្រទេសចរណ៍, ទិញមូលប្បទានប្រទេស, ប្តូរប្រាក់, បញ្ជូលទឹកប្រាក់ទូរស័ព្ទ, ទទួលប្រាក់បញ្ញើ, បង់ថ្លៃវិក្កយបត្រទឹក ភ្លើង និងវិក្កយបត្រគ្រូបហ៊ុននានា ។
ACLEDA Bank's services which are Western Union Money Transfer, Local Funds Transfer, Traveller's Cheque Purchasing, Foreign Cheque Purchasing, Foreign Exchange, Mobile phone top up, Cash Deposit, Bill Payment, are extra service on Saturday morning from 7:30 AM to 11:30 AM.



ធនាគារ អេស៊ីលីដា ភីអិលស៊ី
ACLEDA Bank Plc.
ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត

**ប័ណ្ណ
ម៉ាស្ត័រកាតអេស៊ីលីដា
ACLEDA Mastercard card**



ប័ណ្ណម៉ាស្ទ័រកាតអេស៊ីលីដា

ជាប្រភេទប័ណ្ណស្លាកអេឡិចត្រូនិកដែលមានសុវត្ថិភាពខ្ពស់បង្កើតឡើងតាមបច្ចេកវិទ្យាទំនើប និងទទួលស្គាល់ជាបទដ្ឋានទិន្នន័យសុវត្ថិភាពនៃឧស្សាហកម្មប័ណ្ណទូទាត់ (PCIDSS) ដែលមិនអាចក្លែងបន្លំបាន ។ នៅលើប័ណ្ណម៉ាស្ទ័រកាតអេស៊ីលីដា មានស្លាកសញ្ញាធនាគារ អេស៊ីលីដា និងស្លាកសញ្ញាម៉ាស្ទ័រកាត ដែលប័ណ្ណនេះបង្កើតដោយ ធនាគារ អេស៊ីលីដា ដើម្បីបម្រើដល់លោកអ្នកកាន់តែមានភាពងាយស្រួល ក្នុងការធ្វើប្រតិបត្តិការផ្សេងៗជាច្រើនតាមអ៊ីនធឺណែត ម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនធូតកាត នៅគ្រប់ទីកន្លែងជុំវិញពិភពលោក ។

ប្រភេទប័ណ្ណ

- + ប័ណ្ណឥណទានម៉ាស្ទ័រកាតអេស៊ីលីដា
- + ប័ណ្ណឥណទានម៉ាស្ទ័រកាតអេស៊ីលីដា

វេនត្រូប្រយោជន៍

- ប្រើប្រាស់ក្នុងការទូទាត់បានគ្រប់ពេលតាមរយៈសាច់ប្រាក់នៅក្នុងគណនី ឬកម្រិតបន្ទាត់ឥណទាន
- ងាយស្រួលប្រើប្រាស់ដោយលោកអ្នកមិន ចាំបាច់យកសាច់ប្រាក់ច្រើនតាមខ្លួន
- ងាយស្រួលក្នុងការទូទាត់ថ្លៃទំនិញ-សេវាកម្មពាសពេញពិភពលោក ដែលមាន ស្លាកសញ្ញា mastercard
- មិនបារម្ភក្នុងការបាត់បង់សាច់ប្រាក់ក្នុងគណនី ប្រសិនបើប័ណ្ណរបស់លោកអ្នកបាត់បង់ដោយប្រការណាមួយក៏ដោយ លោកអ្នកគ្រាន់តែជូនដំណឹងភ្លាមៗមកកាន់ការិយាល័យទំនាក់ទំនងអតិថិជន២៤ម៉ោងតាមរយៈលេខទូរស័ព្ទ: 023 994 444 ឬ 015 999 233

វិសាលភាព

- ទូទាត់ថ្លៃទំនិញ-សេវាកម្មតាមរយៈម៉ាស៊ីនធូតកាតអេស៊ីលីដា និងម៉ាស៊ីនធូតកាតធនាគារផ្សេងៗគ្រប់ទីកន្លែងដែលមានស្លាកសញ្ញាម៉ាស្ទ័រកាតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងពាសពេញពិភពលោកដូចជា៖ ផ្សារទំនើប, ហាងលក់ទំនិញ, ហាងលក់សម្លៀកបំពាក់, សណ្ឋាគារ, ស្ថានីយ៍ប្រេងឥន្ធនៈ, មន្ទីរពេទ្យ ទីភ្នាក់ងារទេសចរណ៍ ។ល។
- បញ្ជាទិញទំនិញ-សេវាកម្មតាមអ៊ីនធឺណែត កក់បន្ទប់សណ្ឋាគារ ឬការធ្វើដំណើរនានា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងពាសពេញពិភពលោក
- ដកសាច់ប្រាក់តាមរយៈម៉ាស៊ីនអេធីអឹមដែលមានស្លាកសញ្ញាម៉ាស្ទ័រកាត គ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា និងពាសពេញពិភពលោក



ACLEDA Mastercard card

An electronic plastic card loaded with the high-end layer of security to provide stronger security. ACLEDA Mastercard is a secure tool in payment via internet/ POS and cash withdrawal via ATM worldwide.

ACLEDA Mastercard Types

- + ACLEDA Mastercard Credit Card
- + ACLEDA Mastercard Debit Card

Benefits

- Conveniently pay for goods and services by using your bank account or credit line
- Easy to use by not having to carry money
- Accepted worldwide
- In case your card lost or stolen, please immediately notify the bank via 24-Hour Customer Service: +855 (0) 23 994 444 or +855 (0)15 999 233